



Manulife

កាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ

គម្រោង

Manulife

សុខសប្បាយ



សុវត្ថិភាពរៀងរាល់ថ្ងៃ



គម្រោង Manulife សុខសប្បាយ ជាកញ្ចប់ផលិតផលធានារ៉ាប់រងបែបឌីជីថល ដែលមានតម្លៃសមរម្យ ងាយស្រួលក្នុងការទិញ និងផ្តល់ការការពារផ្នែកហិរញ្ញវត្ថុ ដល់លោកអ្នកក៏ដូចជាមនុស្សជាទីស្រឡាញ់ក្នុងករណីមានគ្រោះថ្នាក់ចៃដន្យ ឬ គ្រោះថ្នាក់ចរាចរណ៍ណា មួយកើតឡើង។

គម្រោងនេះមានជម្រើស 6 កញ្ចប់ ដែលផ្តល់ទឹកប្រាក់ធានារ៉ាប់រងរហូតដល់ 10 000 ដុល្លារអាមេរិកជាមួយនឹងការការពាររយៈពេល 1 ឆ្នាំពេញដោយធានា ទៅលើគ្រោះថ្នាក់ចៃដន្យនានា ដែលក្នុងនោះរួមមានគ្រោះថ្នាក់ចរាចរណ៍តាម ដងផ្លូវផងដែរ។



តម្លៃសមរម្យ

តម្លៃចាប់ពី \$16 ដុល្លារ
ក្នុង ១ ឆ្នាំ ហើយមាន 6 កញ្ចប់
សម្រាប់ជ្រើសរើស។



ងាយស្រួលក្នុងការទិញ

ទិញកញ្ចប់ធានារ៉ាប់រងបានយ៉ាង
ឆាប់រហ័ស និងងាយស្រួលតាម
Manulife Microsite



មិនតម្រូវឲ្យមានការ ពិនិត្យសុខភាព

លោកអ្នកអាចទទួលបានបណ្ណ
សន្យារ៉ាប់រងយ៉ាងលឿនបំផុតបន្ទាប់
ពីលោកអ្នកបានបំពេញព័ត៌មានចាំបាច់
ទាក់ទងនឹងការទិញរួចរាល់ហើយ។



អត្ថប្រយោជន៍ច្រើនយ៉ាង

កញ្ចប់ផលិតផលធានារ៉ាប់រង
នីមួយៗ ផ្តល់ការការពារទៅលើ
ករណីមរណភាព ឬពិការភាព
ទាំងស្រុង ឬពិការភាពអវៈយវៈ
ដោយសារគ្រោះថ្នាក់ចៃដន្យ
ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍។

អំពី Manulife សុខសប្បាយ

រយៈពេលនៃការធានារ៉ាប់រង	1 ឆ្នាំ
រយៈពេលនៃការបង់បុព្វលាភធានារ៉ាប់រង	1 លើក
អាយុដែលអនុញ្ញាតឱ្យទទួលយកការធានា	ចាប់ពី 18 ឆ្នាំ ទៅ 65 ឆ្នាំ

លក្ខខណ្ឌនៃការបង់បុព្វលាភធានារ៉ាប់រង

វិធីសាស្ត្រនៃការបង់បុព្វលាភធានារ៉ាប់រង៖	ប្រចាំឆ្នាំ
មធ្យោបាយនៃការបង់បុព្វលាភធានារ៉ាប់រង៖	- តាមកម្មវិធីទូរសព្ទដែលបស់ធនាគារ - ការផ្ទេរប្រាក់តាមធនាគារ - តាមរយៈភ្នាក់ងាររ៉ឹង - តាមរយៈមធ្យោបាយបង់ប្រាក់តាមប្រព័ន្ធឌីជីថលរបស់ មេនុឡាយហ្វី រួមមាន៖ Credit Card/ Debit Card and KHQR
ករណីខកខាន ឬយឺតយ៉ាវក្នុងការបង់បុព្វលាភធានារ៉ាប់រងបន្ទាប់៖	រាល់បុព្វលាភធានារ៉ាប់រងទាំងអស់ ត្រូវបង់មកកាន់ក្រុមហ៊ុននៅ ឬមុនកាលបរិច្ឆេទបង់បុព្វលាភធានារ៉ាប់រង តាមមធ្យោបាយដែលក្រុមហ៊ុនបានកំណត់។ ករណីមានការខកខានបង់បុព្វលាភធានារ៉ាប់រងបន្ទាប់ នឹងនាំឱ្យបណ្តាសន្យារ៉ាប់រងអស់សុពលភាព និងគ្មានអត្ថប្រយោជន៍ណាមួយត្រូវបានផ្តល់ជូនឡើយ។ ប្រសិនបើបណ្តាសន្យារ៉ាប់រងអស់សុពលភាពដោយសារការខកខានបង់បុព្វលាភធានារ៉ាប់រងបន្ទាប់ លោកអ្នកអាចធ្វើការស្នើសុំបន្តសុពលភាពបណ្តាសន្យារ៉ាប់រងឡើងវិញតាមការកំណត់របស់ក្រុមហ៊ុន។

កញ្ចប់ សុខសុវត្ថិភាព ផ្តល់ជូនលោកអ្នក និងក្រុមគ្រួសារនូវការការពារ
ហិរញ្ញវត្ថុពីគ្រោះថ្នាក់ចរាចរណ៍ជាមួយតម្លៃសមរម្យចាប់ពី **\$16** ក្នុងមួយឆ្នាំ។

កញ្ចប់ សុខសុវត្ថិភាព

សុខសុវត្ថិភាព 2.5	សុខសុវត្ថិភាព 5.0	សុខសុវត្ថិភាព 10.0
ចំនួន US\$ 2 500 លើពិការភាពទាំងស្រុង បណ្តាលមកពីគ្រោះថ្នាក់ ចរាចរណ៍	ចំនួន US\$ 5 000 លើពិការភាពទាំងស្រុង បណ្តាលមកពីគ្រោះថ្នាក់ ចរាចរណ៍	ចំនួន US\$ 10 000 លើពិការភាពទាំងស្រុង បណ្តាលមកពីគ្រោះថ្នាក់ ចរាចរណ៍
ចំនួន US\$ 2 500 លើមរណភាពបណ្តាល មកពីគ្រោះថ្នាក់ចរាចរណ៍	ចំនួន US\$ 5 000 លើមរណភាពបណ្តាល មកពីគ្រោះថ្នាក់ចរាចរណ៍	ចំនួន US\$ 10 000 លើមរណភាពបណ្តាល មកពីគ្រោះថ្នាក់ចរាចរណ៍
	ចំនួន US\$ 2 500 (2 ដង) លើពិការភាព អវយវៈ បណ្តាលមកពី គ្រោះថ្នាក់ចរាចរណ៍	ចំនួន US\$ 5 000 (2 ដង) លើពិការភាព អវយវៈបណ្តាលមកពី គ្រោះថ្នាក់ចរាចរណ៍

សួស្តី! អ្នករាល់គ្នាអាចហៅខ្ញុំថា ចរិយា។ ខ្ញុំមានអាយុ 24 ឆ្នាំ នៅលីវ និងជា បុគ្គលិកបម្រើការនៅក្នុងក្រុមហ៊ុនឯកជនមួយ។ ជារៀងរាល់ថ្ងៃ ខ្ញុំតែងតែទៅណាមកណាជាមួយនឹងម៉ូតូសំណាញ់ចិត្ត ទោះជាទៅធ្វើការ ដើរលេងជួបជុំមិត្តភិក្ខុ ឬ ក្រុមគ្រួសារ។ ខ្ញុំតែងតែប្រយ័ត្នប្រយែងជានិច្ចក្នុងពេលបើកបរ ប៉ុន្តែពេលខ្លះ ខ្ញុំក៏នៅតែមានការបារម្ភដែរទាក់ទងនឹងសុវត្ថិភាពនៃការធ្វើដំណើរលើដងផ្លូវ ដោយសារពេលខ្លះ ខ្ញុំត្រូវជិះម៉ូតូយូរ និងច្រើនម៉ោងក្នុងមួយថ្ងៃ។

ជាមួយនឹងប្រាក់ខែដែលខ្ញុំទទួលបានជាប្រចាំ ខ្ញុំបានសម្រេចចិត្តចំណាយលុយ តិចតួចទៅទិញគម្រោង **សុខសុវត្ថិភាព 5.0** តាម Manulife Microsite ដែល មានតម្លៃត្រឹមតែ \$40 ក្នុងមួយឆ្នាំនឹងជួយធានាបន្ទុកខ្ញុំក្នុងករណីគ្រោះអកុសល ណាមួយកើតឡើងរៀងរាល់ពេលដែលខ្ញុំធ្វើដំណើរលើដងផ្លូវដូចជា៖

សុខសុវត្ថិភាព 5.0	
មរណភាព បណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍	US\$ 5 000
ពិការភាពទាំងស្រុងបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍	US\$ 5 000
ពិការភាពអវយវៈបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍	US\$ 2 500 (2 ដង)



កញ្ចប់ **សុខដុម** ផ្តល់ជូនលោកអ្នក និងក្រុមគ្រួសារនូវការការពារ
ហិរញ្ញវត្ថុពីគ្រោះថ្នាក់ចៃដន្យនានារួមទាំងគ្រោះថ្នាក់ចរាចរណ៍ជាមួយតម្លៃ
សមរម្យចាប់ពី **\$20** ក្នុងមួយឆ្នាំ។

កញ្ចប់ សុខដុម

សុខដុម 2.5	សុខដុម 5.0	សុខដុម 10.0
ចំនួន US\$ 2 500 លើពិការភាពទាំងស្រុង បណ្តាលមកពីគ្រោះថ្នាក់ ចៃដន្យ	ចំនួន US\$ 5 000 លើពិការភាពទាំងស្រុង បណ្តាលមកពីគ្រោះថ្នាក់ ចៃដន្យ	ចំនួន US\$ 10 000 លើពិការភាពទាំងស្រុង បណ្តាលមកពីគ្រោះថ្នាក់ ចៃដន្យ
ចំនួន US\$ 2 500 លើមរណភាពបណ្តាល មកពីគ្រោះថ្នាក់ចៃដន្យ	ចំនួន US\$ 5 000 លើមរណភាពបណ្តាល មកពីគ្រោះថ្នាក់ចៃដន្យ	ចំនួន US\$ 10 000 លើមរណភាពបណ្តាល មកពីគ្រោះថ្នាក់ចៃដន្យ
	ចំនួន US\$ 2 500 (2 ដង) លើពិការភាព អវយវៈបណ្តាលមកពី គ្រោះថ្នាក់ចៃដន្យ	ចំនួន US\$ 5 000 (2 ដង) លើពិការភាព អវយវៈបណ្តាលមកពី គ្រោះថ្នាក់ចៃដន្យ

សួស្តី! ខ្ញុំឈ្មោះ មករា ឆ្នាំនេះមានអាយុ 30 ឆ្នាំហើយ។ ខ្ញុំរៀបការ និងមានកូនស្រីមួយផងដែរ។ ក្នុងនាមជាមេគ្រួសារម្នាក់ ខ្ញុំតែងតែមានការបារម្ភទាក់ទងនឹងអនាគតសុវត្ថិភាពហិរញ្ញវត្ថុក្រុមគ្រួសាររបស់ខ្ញុំ។ ពីមួយថ្ងៃទៅមួយថ្ងៃការចំណាយចេះតែកើនឡើងជាលំដាប់ទោះបីជាខ្ញុំបានរៀបចំផែនការចំណាយយ៉ាងប្រិតប្រៀងយ៉ាងណាក៏ដោយ ហើយខ្ញុំក៏ចាប់ផ្តើមមានការបារម្ភចំពោះអនាគតរបស់ក្រុមគ្រួសារផងដែរក្នុងករណីមានគ្រោះអកុសលណាមួយកើតឡើង។ ខ្ញុំក៏បានសម្រេចចិត្តទិញគម្រោង **សុខដុម 5.0** ក្នុងតម្លៃត្រឹមតែ \$50 ក្នុងមួយ ឆ្នាំដោយមិនចាំបាច់ទៅពិនិត្យសុខភាពឡើយ។ ជាមួយគម្រោងធានារ៉ាប់រងនេះ ខ្ញុំមានសន្តិភាពផ្លូវចិត្តជាងរាល់ថ្ងៃព្រោះ វានឹងជួយធានាបន្តក្នុងករណី គ្រោះអកុសលណាមួយកើតឡើងដោយចៃដន្យ មិនថានៅលើដងផ្លូវ ឬកន្លែងផ្សេងៗឡើយ។ ខាងក្រោមនេះជាអត្ថប្រយោជន៍គម្រោងរបស់ខ្ញុំ៖

សុខដុម 5.0	
មរណភាព បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ	US\$ 5 000
ពិការភាពទាំងស្រុងបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ	US\$ 5 000
ពិការភាពអវយវៈបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ	US\$ 2 500 (2 ដង)



ករណីមិនធានាចម្បងៗ៖ សុខសុវត្ថិភាព


- ការធ្វើអត្តឃាត ឬ ប៉ុនប៉ងធ្វើអត្តឃាត ឬ មានចេតនាបង្ករបួសដោយខ្លួនឯង ឬបើទោះស្ថិតក្នុងស្ថានភាពមានសតិល្អធម្មតា ឬ មិនល្អក្តី។
- ក្នុងពេលតបតប្រឆាំងនឹងការចាប់ខ្លួនពីមន្ត្រីអនុវត្តច្បាប់ ឬ ប្រព្រឹត្តល្មើសក្នុងការទទួលទានជាតិស្រវឹង និង/ឬ ការបើកបរលើសល្បឿនកំណត់ដូចដែលបានបញ្ញត្តិដោយច្បាប់ចរាចរណ៍ដែលមានប្រសិទ្ធភាពអនុវត្ត ខណៈដែលមានគ្រោះថ្នាក់នោះ។
- ការប្រើប្រាស់ឱសថគ្មានវេជ្ជបញ្ជា សារជាតិស្រវឹង ថ្នាំពុល ឧស្ម័ន ឬ គ្រឿងញៀន
- ចូលរួមធ្វើផ្ទាល់ ឬ ចូលរួមចំណែកក្នុងការបើកបរ ឬ ជិះក្នុងការប្រណាំងប្រភេទណាក៏ដោយ ឬ សកម្មភាព មុជក្រោមទឹក ឬ ធ្វើសកម្មភាពណាដែលប្រកបដោយគ្រោះថ្នាក់ចៃដន្យ ដូចជាការឡើងភ្នំ ឬ ការចូលក្នុងរូងភ្នំ ឬ ការជិះឆ័ត្រយោង ឬ ការលោតពីទីខ្ពស់។
- មុខរបរ ឬការងារដែលមិនត្រូវបានរាប់បញ្ចូលរួមមានចំពោះអត្ថប្រយោជន៍ សុខសុវត្ថិភាព ៖ អ្នកដឹកជញ្ជូនទំនិញតាមម៉ូតូ (កង់ពីរ)។
- ករណីមិនធានាខាងលើនេះគឺជាចំណុចសំខាន់ៗមួយចំនួនប៉ុណ្ណោះ។
លោកអ្នកអាចពិនិត្យមើលរាល់ករណីមិនធានាលម្អិតនៅក្នុងបណ្ណសន្យារ៉ាប់រង។

ករណីមិនធានាចម្បងៗ៖ សុខដុម

- ការធ្វើអត្តឃាត ឬ ប៉ុនប៉ងធ្វើអត្តឃាត ឬ មានចេតនាបង្ករបួសដោយខ្លួនឯង ឬបើទោះស្ថិតក្នុងស្ថានភាពមានសតិល្អធម្មតា ឬ មិនល្អក្តី។
- ក្នុងពេលតបតប្រឆាំងនឹងការចាប់ខ្លួនពីមន្ត្រីអនុវត្តច្បាប់ ឬ ប្រព្រឹត្តល្មើសក្នុងការទទួលទានជាតិស្រវឹង និង/ឬ ការបើកបរលើសល្បឿនកំណត់ដូចដែលបានបញ្ញត្តិដោយច្បាប់ចរាចរណ៍ដែលមានប្រសិទ្ធភាពអនុវត្ត ខណៈដែលមានគ្រោះថ្នាក់នោះ។
- ការប្រើប្រាស់ឱសថគ្មានវេជ្ជបញ្ជា សារជាតិស្រវឹង ថ្នាំពុល ឧស្ម័ន ឬ គ្រឿងញៀន
- ចូលរួមធ្វើផ្ទាល់ ឬ ចូលរួមចំណែកក្នុងការបើកបរ ឬ ជិះក្នុងការប្រណាំងប្រភេទណាក៏ដោយ ឬ សកម្មភាព មុជក្រោមទឹក ឬ ធ្វើសកម្មភាពណាដែលប្រកបដោយគ្រោះថ្នាក់ចែងផង ដូចជាការឡើងភ្នំ ឬ ការចូលក្នុងរូងភ្នំ ឬ ការជិះឆ័ត្រយោង ឬ ការលោតពីទីខ្ពស់។
- មុខរបរ ឬការងារដែលមិនត្រូវបានរាប់បញ្ចូលរួមមានចំពោះអត្ថប្រយោជន៍សុខដុម៖ អ្នកដឹកជញ្ជូនទំនិញតាមម៉ូតូ (កង់ពីរ) កម្មករនៅការដ្ឋានសាងសង់ជាអ្នកបញ្ជូរម៉ាស៊ីន ឬបើកបរ ត្រាក់ទ័រ អេស្ការ៉ាទ័រ ឡានរុញ/ចូកដី រ៉ឺឡូ ម៉ាស៊ីនស្ទូច ម៉ាស៊ីនបុកគ្រឹះ ជាងជណ្តើរយន្ត ជាងតបណ្តាញ អគ្គិសនី កម្មករផ្នែកខ្នងកម្មករបំផ្លាញអាគារ កម្មករកាប់ដើមឈើ ជាងអង់តែនធ្វើនៅទីខ្ពស់លើសពី ៩ ម៉ែត្រ អ្នកនេសាទ កម្មករធ្វើការនៅសមុទ្រ កម្មករធ្វើការក្នុងរណ្តៅ/ក្រោមដី កម្មករកំពង់ផែ ដែលលើកដាក់ទំនិញ បើកបរឡាន ឬបញ្ជាម៉ាស៊ីនលើកដាក់ទំនិញនៅកំពង់ផែ សន្តិសុខនៅក្តីបរាត្រី បារ ឬ ធនាគារ អ្នកសំដែងឈុត គ្រោះថ្នាក់ អ្នកបោសសម្អាតតាមផ្លូវ អ្នកថែទាំស្ទួនសត្វ អ្នកបំផុះ ភ្នាក់ងារស៊ីបអង្កេត កងកម្លាំងសណ្តាប់ធ្នាប់រដ្ឋាភិបាល។ នៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងមានមុខរបរ ២ ឬ ច្រើនជាងនេះដែលក្នុងនោះមានយ៉ាងតិចមួយមិនបានរាប់បញ្ចូល ហើយហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងខណៈកំពុងបំពេញភារកិច្ចរបស់ខ្លួនក្រោមមុខរបរដែលមិនបានរាប់បញ្ចូល។
- ករណីមិនធានាខាងលើនេះគឺជាចំណុចសំខាន់ៗមួយចំនួនប៉ុណ្ណោះ។
លោកអ្នកអាចពិនិត្យមើលរាល់ករណីមិនធានាលម្អិតនៅក្នុងបណ្ណសន្យារ៉ាប់រង។

ព័ត៌មានសង្ខេប អំពីក្រុមហ៊ុន

ការិយាល័យស្នាក់ការកណ្តាល និងសាខា



ពានរង្វាន់ជាតិ និងអន្តរជាតិ



អគារធីខេសេនត្រល លេខ12 ជាន់ទី14 ផ្លូវលេខ289
សង្កាត់បឹងកក់ទី1 ខណ្ឌទួលគោក រាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជា



Manulife

កាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ



ឆ្នាំ

នៃទំនុកចិត្តនៅកម្ពុជា
Years of trust in Cambodia